

SMALL BITES

Table with 2 columns: Dish Name and Price. Items include TOMATO & BASIL BRUSCHETTA (5.25), ចៃយ៉ំបំពង | SPRING ROLLS (6.50), ណែម | FRESH ROLLS (6.50), មាន់ស្លឹកតើយ | PANDAN CHICKEN (7.25), ក្លឹបសាំងវីច | CLUB SANDWICH (9.50), ដំឡូងបារាំងបំពង | FRENCH FRIES (5.50), ហ្វីសតាកូស | FISH TACOS (8.00), ត្រីតូណាកំប៉ុងជាមួយនំប៉ុងពីតា | TUNA PITA (6.75), ហាំម៉ូសពីតា | HUMMUS PITA (6.50), បាយស្រយណតាំង | NATAING AND RICE CRACKERS (6.00)

KHMER FOODS

Starter

Table with 2 columns: Dish Name and Price. Items include មីកូឡា | MI KOLA (7.50), ញ៉ាំល្អុង | GREEN PAPAYA SALAD (6.25), បូកសណែកគួរ | GREEN BEANS SALAD (6.25), ភ្លាសាច់ត្រី | KHMER CEVICHE (7.75), ញ៉ាំមីស្ករគ្រឿងសមុទ្រ | SEAFOOD & GLASSNOODLE SALAD (9.25), ញ៉ាំម្នាស់ជាមួយមីកនិងបង្ការ | PINEAPPLE SALAD (9.25), ញ៉ាំត្រប់ជាមួយបង្ការនិងសាច់ជ្រូក | EGGPLANT SALAD (7.50)

Soups

Table with 2 columns: Dish Name and Price. Items include ស៊ុបប៉េងបោះសាច់មាន់ | TOMATO SOUP (7.50), សម្បូរម្លូសាច់ត្រី | KHMER SOUR SOUP (7.00), ស្បែកជ្រូកមាន់ | CHICKEN LEMON SOUP (7.50), តុមយ៉ាំគ្រឿងសមុទ្រ | TOMYAM SEAFOOD SOUP (9.75)

Main Dishes

Table with 2 columns: Dish Name and Price. Items include អាម៉ុកត្រី | AMOK FISH (8.25), ឡាបសាច់ជ្រូក | LAAB (9.25), សាច់ជ្រូកចិញ្ចៀនស្លឹកកាតូអាំង | MINCED PORK GRILLED IN KAPLOU LEAVES (9.25), យ៉ាំហិនគ្រឿងសមុទ្រ | SEAFOOD YAHORN (10.50), ត្រប់តៅហ៊ី | EGGPLANT SAUTÉ WITH TOFU (7.25), មាន់អាំង | GRILLED CHICKEN (9.25), មាន់ឆាត្តោ | SPICY CHICKEN (8.50), ត្រប់តៅហ៊ី | FRIED CURRY WITH SHRIMPS (9.75), ត្រីត្រហមចំហុយ | STEAMED FISH FILLET (7.25), ស្លែកសាច់គោខ្មែរ | KHMER BEEF STEAK (16.00), ឡុកឡាក់សាច់គោ | BEEF LOK LAK (12.50), ប៉េងប៉ោះចៀនសាច់ជ្រូកចិញ្ចៀន | STUFFED TOMATOES (7.50), សាច់ត្រីអាំងចង្កាក់ | GRILLED FISH SKEWER (8.25), សាច់ជ្រូកអាំងចង្កាក់ | GRILLED PORK SKEWER (8.25), ត្រប់តៅហ៊ី | KALE SAUTÉ WITH SEA SEAFOOD (8.25), ត្រីត្រហមចំហុយមីស្ករ | STEAMED FISH FILLET WITH GLASS NOODLE (7.25), បាយឆាបន្លែសាច់ជ្រូក | FRIED RICE (7.00), មីតា | FRIED NOODLE (7.50), ឆាបន្លែ | VEGETABLES SAUTÉ (6.25), បាយ | STEAMED RICE (1.00)

WESTERN FOODS

Starters

Table with 2 columns: Dish Name and Price. Items include នីស័រសាឡាត់ | NICOISE SALAD (8.50), សាឡាត់សាច់មាន់ | CHICKEN SESAME SALAD (8.80), ថេរី បូល | POWER BOWL (8.50), អាវុកាដូតាតាសាច់ក្តាម | CRAB AVOCADO TARTARE (9.50), តាប៊ូឡេ | TABOULÉ (5.25), ស៊ុបល្អោ | PUMPKIN SOUP (6.25), ស៊ុបផ្កាខាត់ណាខៀវ | BROCCOLI SOUP (6.25)

Main Dishes

Table with 2 columns: Dish Name and Price. Items include សាច់ទ្រូងទាអាំង | DUCK BREAST Tournedos with orange gravy sauce (15.50), ឆ្អឹងជំនីជ្រូកអាំង | GRILLED PORK CHOP WITH TERIYAKI SAUCE (12.50), ញ៉ុកគី ស្ពីនណែម | GNOCCHI SPINACH (10.50), ស្ករតេតទីគ្រឿងសមុទ្រ | SEAFOOD SPAGHETTI (15.50), សាច់ត្រីសាលម៉ុន | SMOKED SALMON TAGLIATELLE (15.50), ប៊ីស្ត្រូ ស្លែក ប្រៃ | BISTRO STEAK FRITES (16.00), សាច់ត្រីធ្មេបំពង និងដំឡូងបារាំងបំពង | FISH & CHIPS (10.50), ឈីសប៊ីហ្គី | CHEESEBURGER (11.00), សាច់ត្រីអាំង | ROASTED FISH FILLET (11.00)

DESSERTS

Table with 2 columns: Dish Name and Price. Items include ចេកចៀនជាមួយកាវ៉េម | BANANAS FLAMED IN RUM (6.50), ស្វាយបាយដំណើប | MANGO STICKY RICE (6.75), សូកូឡាហ្វុងដង់ | CHOCOLATE FONDANT (6.50), លីម៉ុងតាត | LEMON TART (6.00), ផែណែបផល ខ្រាំបល | PINEAPPLE CRUMBLE (6.00), កាវ៉េម | ICE-CREAM & SORBET (2.25)



Vegetarian Disk

7% service charge will be added to the end of your bill

Please inform us of any food ALLERGY or INTOLERANCE